



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ...០០៩...សហវ...០១៦

រាជធានីភ្នំពេញ, ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦

សារាចរណែនាំ

ស្តីពី

ការបង្កើតតារាងឧបសម្ព័ន្ធជូនយុទ្ធសាស្ត្រប្រឆាំងបំពានចរន្ត

ដើម្បីបង្កើនប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព នៃការគ្រប់គ្រងនិងការត្រួតពិនិត្យតាមដានការអនុវត្តចំណាយថវិកា តាមរដ្ឋធម្មនុញ្ញប្រទានសម្រាប់ថវិកាកម្មវិធី ប្រព្រឹត្តទៅដោយរដ្ឋប្រកបដោយឥរិយាបថ, គណនេយ្យភាព, ការសន្សំ សំចៃ និងឆ្លើយតបតាមតម្រូវការទាន់ពេលវេលាទៅតាមកម្មវិធី, អនុកម្មវិធី និងចង្កោមសកម្មភាព ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ សូមធ្វើការណែនាំនូវនីតិវិធីស្តីពីការបង្កើតតារាងឧបសម្ព័ន្ធជូនយុទ្ធសាស្ត្រប្រឆាំងបំពានចរន្ត ដូចតទៅ៖

១. ការបង្កើតតារាងឧបសម្ព័ន្ធជូនយុទ្ធសាស្ត្រប្រឆាំងបំពានចរន្តតាមចំណាត់ថ្នាក់សេដ្ឋកិច្ច

ក្រសួង ស្ថាប័នថវិកាកម្មវិធី ត្រូវរៀបចំតារាងឧបសម្ព័ន្ធជូនយុទ្ធសាស្ត្រប្រឆាំងបំពានចរន្តតាមចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកា ថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តដោយប្រកាសលេខ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយផ្អែកតាមឥណទានក្នុងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ និងត្រូវអនុលោមតាម ប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយ តាមរដ្ឋធម្មនុញ្ញប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ។ តារាងឧបសម្ព័ន្ធជូនយុទ្ធសាស្ត្រប្រឆាំងបំពានចរន្តតាមចំណាត់ថ្នាក់សេដ្ឋកិច្ច ត្រូវរៀបចំតាមនីតិវិធី ដូចខាងក្រោម៖

- **សម្រាប់ថ្នាក់កណ្តាល៖** តារាងឧបសម្ព័ន្ធជូនយុទ្ធសាស្ត្រប្រឆាំងបំពានចរន្តតាមចំណាត់ថ្នាក់សេដ្ឋកិច្ច គឺជាឧបសម្ព័ន្ធ នៃប្រកាសអន្តរក្រសួងស្តីពីការបង្កើតរដ្ឋធម្មនុញ្ញប្រទាន ដែលត្រូវចុះហត្ថលេខាដោយរដ្ឋមន្ត្រី ប្រធាន ស្ថាប័ន ឬ ប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈ អគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានរដ្ឋបាលជាតិ
- **សម្រាប់ថ្នាក់មូលដ្ឋាន៖** តារាងឧបសម្ព័ន្ធជូនយុទ្ធសាស្ត្រប្រឆាំងបំពានចរន្តតាមចំណាត់ថ្នាក់សេដ្ឋកិច្ច គឺជាឧបសម្ព័ន្ធ នៃសេចក្តីសម្រេចស្តីពីការបង្កើតរដ្ឋធម្មនុញ្ញប្រទាន ដែលត្រូវចុះហត្ថលេខាដោយប្រធានមន្ទីរ ជំនាញរាជធានី ខេត្ត ឬ ប្រធានអង្គភាពថវិកា នៃក្រសួង ស្ថាប័នថវិកាកម្មវិធី ដែលជាអាណាប័កផ្ទេរសិទ្ធិ និងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត តាមរយៈមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរតនាគារ រាជធានី ខេត្ត
- **ក្នុងករណីមានតម្រូវការចាំបាច់** តារាងឧបសម្ព័ន្ធជូនយុទ្ធសាស្ត្រប្រឆាំងបំពានចរន្តតាមចំណាត់ថ្នាក់សេដ្ឋកិច្ច អាចអនុញ្ញាតឱ្យធ្វើការកែសម្រួលដោយអនុលោមតាមនីតិវិធីហិរញ្ញវត្ថុជាធរមាន ជាពិសេសគឺត្រូវ រក្សាទុកឥណទានសម្រាប់ទូទាត់ចំណាយតាមរដ្ឋធម្មនុញ្ញប្រទានដែលបានអនុវត្តរួច។

គំរូតារាងឧបសម្ព័ន្ធជូនយុទ្ធសាស្ត្រប្រឆាំងបំពានចរន្តតាមចំណាត់ថ្នាក់សេដ្ឋកិច្ច ត្រូវបានកំណត់ជា ឧបសម្ព័ន្ធទី១.១ និងទី១.២ នៃសារាចរណែនាំនេះ។

២. ការបង្កើតតារាងឧបសម្ព័ន្ធជូនយុបប្រទានតាមចំណាត់ថ្នាក់កម្មវិធី

ក្រសួង ស្ថាប័នថវិកាកម្មវិធីត្រូវរៀបចំតារាងឧបសម្ព័ន្ធជូនយុបប្រទានតាមចំណាត់ថ្នាក់កម្មវិធី ដោយយកមូលដ្ឋានតារាងឧបសម្ព័ន្ធជូនយុបប្រទានតាមចំណាត់ថ្នាក់សេដ្ឋកិច្ច មករាយលម្អិតតាមកម្មវិធី, អនុកម្មវិធី និងចង្កោមសកម្មភាព។ តារាងឧបសម្ព័ន្ធជូនយុបប្រទានតាមចំណាត់ថ្នាក់កម្មវិធី ត្រូវរៀបចំតាមនីតិវិធី ដូចខាងក្រោម៖

- **សម្រាប់ថ្នាក់កណ្តាល៖** តារាងឧបសម្ព័ន្ធជូនយុបប្រទានតាមចំណាត់ថ្នាក់កម្មវិធី ត្រូវចុះហត្ថលេខាដោយអាណាប័ក ឬ អាណាប័កផ្ទេរសិទ្ធិ នៃក្រសួង ស្ថាប័នថវិកាកម្មវិធី ហើយត្រូវចម្លងជូនអគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានរតនាគារជាតិ
- **សម្រាប់ថ្នាក់មូលដ្ឋាន៖** តារាងឧបសម្ព័ន្ធជូនយុបប្រទានតាមចំណាត់ថ្នាក់កម្មវិធី ត្រូវចុះហត្ថលេខាដោយប្រធានមន្ទីរជំនាញរាជធានី ខេត្ត ឬ ប្រធានអង្គភាពថវិកានៃក្រសួង ស្ថាប័នថវិកាកម្មវិធី ដែលជាអាណាប័កផ្ទេរសិទ្ធិ ហើយត្រូវចម្លងជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរតនាគាររាជធានី ខេត្ត
- ក្នុងករណីមានតម្រូវការចាំបាច់ តារាងឧបសម្ព័ន្ធជូនយុបប្រទានតាមចំណាត់ថ្នាក់កម្មវិធី អាចអនុញ្ញាតឱ្យធ្វើការកែសម្រួល ដោយអនុលោមតាមចំណុចទី III. “ការរៀបចំសៀវភៅថវិកាកម្មវិធី ការបែងចែកថវិកាកម្មវិធីតាមអង្គភាពថវិកា និងការធ្វើចលនាផលទានថវិកាកម្មវិធី” នៃគោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី ដែលត្រូវបានដាក់ឱ្យអនុវត្តដោយប្រកាសលេខ១៩១ សហវ.ប្រកចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤។ បន្ទាប់ពីបានកែសម្រួលតារាងឧបសម្ព័ន្ធជូនយុបប្រទានតាមចំណាត់ថ្នាក់កម្មវិធីរួច សម្រាប់ថ្នាក់កណ្តាល ក្រសួង ស្ថាប័នថវិកាកម្មវិធី ត្រូវចម្លងជូនអគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានរតនាគារជាតិ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធនឹងការធ្វើនិយ័តកម្ម និងសម្រាប់ថ្នាក់មូលដ្ឋាន មន្ទីរជំនាញរាជធានី ខេត្ត ឬ អង្គភាពថវិកានៃក្រសួង ស្ថាប័នថវិកាកម្មវិធី ត្រូវចម្លងជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរតនាគាររាជធានី ខេត្ត ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធនឹងការធ្វើនិយ័តកម្ម។

ក្នុងតារាងឧបសម្ព័ន្ធជូនយុបប្រទានតាមចំណាត់ថ្នាក់កម្មវិធី ត្រូវបានកំណត់ជាឧបសម្ព័ន្ធទី២.១ និងទី២.២ នៃសារាចរណែនាំនេះ។

គ្រប់ក្រសួង ស្ថាប័នថវិកាកម្មវិធី ត្រូវសហការអនុវត្តខ្លឹមសារនៃសារាចរណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ចម្លងចុះ៖

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ
- **ហ៊ុន សែន** នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- គ្រប់ក្រសួង ស្ថាប័នថវិកាកម្មវិធី “ដើម្បីអនុវត្ត”
- ឯកសារ-កាលប្បវត្តិ


ប្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
បណ្ឌិត. អូន ព័ន្ធមុនីរ័ត្ន

គំរូតារាងឧបសម្ព័ន្ធទី១.១

(គំរូតារាងឧបសម្ព័ន្ធភ្ជាប់តាមសារាចរណែនាំលេខ.....ចុះថ្ងៃទី..... ឆ្នាំ..... ស្តីពីការបង្កើតរដ្ឋធម្មនុញ្ញបុរេប្រទានសម្រាប់ថវិកាកម្មវិធី របស់ក្រសួង ស្ថាប័នថវិកាកម្មវិធី)

ត្រូវជាធានាក្រុមគ្រប់គ្រង
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួង ស្ថាប័នថវិកាកម្មវិធី.....

តារាងឧបសម្ព័ន្ធរដ្ឋធម្មនុញ្ញបុរេប្រទានថវិកាកម្មវិធីតាមចំណាត់ថ្នាក់សេដ្ឋកិច្ចដំណើរការ.....

របស់ក្រសួង ស្ថាប័នថវិកាកម្មវិធី.....

លំដាប់	ឆ្នាំ	អនុគណន	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន០១ជុំបង្វិល	ភាគរយ
				ឆ្នាំ...	ដែលជ្រើសរើស	រដ្ឋទេយ្យបុរេប្រទាន	ទូទាត់ត្រង់	រដ្ឋទេយ្យបុរេប្រទាន	
				១	២	៣	៤=២-៣	៥=៣/៤ជុំ	៦=៣/២
សរុបរួម									
60			ការទិញ						
	6001		សម្ភារៈផ្គត់ផ្គង់ថែទាំ						
		60011							
									
61			សេវាកម្ម						
									
	6104		សេវាហ៊ុយបណ្តុះបណ្តាលបុគ្គលិកក្នុងនិងក្រៅប្រទេស						(អាច ១០០%)
									
	6110		ចំណាយទូទាត់សេវាហ៊ុយក្នុងប្រទេស						
									
		61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ						(អាច ១០០%)
	6112		ចំណាយទូទាត់សេវាហ៊ុយក្នុងប្រទេស						(អាច ១០០%)
		61121	សេវាហ៊ុយជីកជំនួញ						
		61122	សេវាហ៊ុយបេសកកម្ម						
		61123	សេវាហ៊ុយស្នាក់នៅ						
		61128	ចំណាយទូទាត់សេវាហ៊ុយក្នុងប្រទេសផ្សេងៗ						
	6113		ចំណាយទូទាត់សេវាហ៊ុយក្រៅប្រទេស						(អាច ១០០%)
		61131	សេវាហ៊ុយជីកជំនួញ						
		61132	សេវាហ៊ុយបេសកកម្ម						
		61133	សេវាហ៊ុយស្នាក់នៅ						
		61138	ចំណាយទូទាត់សេវាហ៊ុយក្រៅប្រទេសផ្សេងៗ						
64			បន្ទុកបុគ្គលិក (ក្រៅពីប្រាក់បៀវត្ស...)						
									
62			អត្ថប្រយោជន៍សង្គម						
									
65			ឧបត្ថម្ភធន						
									



បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី.....ខែ.....ឆ្នាំ....
អគ្គនាយក
អគ្គនាយកដ្ឋានរដ្ឋបាលជាតិ

បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី.....ខែ.....ឆ្នាំ....
អគ្គនាយក
អគ្គនាយកដ្ឋានថវិកា

បានឃើញនិងពិនិត្យ
ថ្ងៃទី.....ខែ.....ឆ្នាំ....
រដ្ឋមន្ត្រី

បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី.....ខែ.....ឆ្នាំ....
អគ្គនាយក/ប្រធាននាយកដ្ឋាន...

ថ្ងៃទី.....ខែ.....ឆ្នាំ....
រដ្ឋធម្មនុញ្ញបុរេប្រទាន

បានឃើញនិងពិនិត្យ
ថ្ងៃទី.....ខែ.....ឆ្នាំ....
អាណាប័ក

គំរូតារាងឧបសម្ព័ន្ធន៍១.២

(គំរូតារាងឧបសម្ព័ន្ធគ្រប់គ្រងសាមគ្គីភាពរវាងខេត្ត.....ចុះថ្ងៃទី.....ឆ្នាំ.....ស្តីពីការបង្កើតរដ្ឋធម្មនុញ្ញប្រឆាំងប្រព្រឹត្តិការណ៍រំលោភសិទ្ធិមនុស្សក្នុងតំបន់ខេត្ត)

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួង ស្ថាប័នថវិកាអភិវឌ្ឍន៍.....

មន្ទីរ.....

តារាងឧបសម្ព័ន្ធរដ្ឋធម្មនុញ្ញប្រឆាំងប្រព្រឹត្តិការណ៍រំលោភសិទ្ធិមនុស្សក្នុងតំបន់ខេត្ត.....

របស់មន្ទីរ.....

ល.រ	កូដ	អនុកូដ	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន០១បង្វិល	ភាគរយ
				ឆ្នាំ...	ដែលជ្រើសរើស	រដ្ឋធម្មនុញ្ញប្រឆាំងប្រព្រឹត្តិការណ៍រំលោភសិទ្ធិមនុស្ស	ទូទាត់ត្រង់	រដ្ឋធម្មនុញ្ញប្រឆាំងប្រព្រឹត្តិការណ៍រំលោភសិទ្ធិមនុស្ស	
				១	២	៣	៤=២-៣	៥=៣/៤*១០០	៦=៣/២
សរុបរួម									
60			ការទិញ						
	6001		សម្ភារៈផ្គត់ផ្គង់ថែទាំ						
		60011							
									
61			សេវាកម្ម						
									
	6104		សេវាហិរញ្ញប្បទានបណ្តាលបុគ្គលិកក្នុងនិងក្រៅប្រទេស						(អាច ១០០%)
									
	6110		ចំណាយទូទាត់សេវាហិរញ្ញប្បទានប្រទេស						
									
		61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ						(អាច ១០០%)
	6112		ចំណាយទូទាត់សេវាហិរញ្ញប្បទានប្រទេស						(អាច ១០០%)
		61121	សេវាហិរញ្ញប្បទានជំនួយ						
		61122	សេវាហិរញ្ញប្បទានបេសកកម្ម						
		61123	សេវាហិរញ្ញប្បទានស្នាក់នៅ						
		61128	ចំណាយទូទាត់សេវាហិរញ្ញប្បទានប្រទេសផ្សេងៗ						(អាច ១០០%)
	6113		ចំណាយទូទាត់សេវាហិរញ្ញប្បទានក្រៅប្រទេស						
		61131	សេវាហិរញ្ញប្បទានជំនួយ						
		61132	សេវាហិរញ្ញប្បទានបេសកកម្ម						
		61133	សេវាហិរញ្ញប្បទានស្នាក់នៅ						
		61138	ចំណាយទូទាត់សេវាហិរញ្ញប្បទានក្រៅប្រទេសផ្សេងៗ						
64			បន្ទុកបុគ្គលិក (ក្រៅពីប្រាក់បៀវត្ស...)						
									
62			អត្ថប្រយោជន៍សង្គម						
									
65			ឧបត្ថម្ភធន						
									



បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី.....ខែ.....ឆ្នាំ....
ប្រធានរាជធានីភ្នំពេញ ខេត្ត.....

បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី.....ខែ.....ឆ្នាំ....
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត.....

បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី.....ខែ.....ឆ្នាំ....
ប្រធានមន្ទីរ.....រាជធានី ខេត្ត.....

ថ្ងៃទី.....ខែ.....ឆ្នាំ....
រដ្ឋធម្មនុញ្ញប្រឆាំងប្រព្រឹត្តិការណ៍រំលោភសិទ្ធិមនុស្ស

គំរូតារាងឧបសម្ព័ន្ធទិន្នន័យ

(ត្រូវរៀបចំឧបសម្ព័ន្ធគ្រប់គ្រងតាមលំដាប់លេខ.....ចុះត្រឹមត្រូវ.....ស្តីពីការបង្កើតរដ្ឋបាលប្រទេសសម្រាប់ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ឬសម្រាប់ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង)


ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួង ស្ថាប័ន និងភ្នាក់ងារ.....

តារាងឧបសម្ព័ន្ធទិន្នន័យសម្រាប់ការបង្កើតរដ្ឋបាលប្រទេស.....

បេសកកម្មស្រាវជ្រាវ និងស្រាវជ្រាវ.....

ល.រ	ឈ្មោះ	បរិយាយ	កម្មវិធី.....										អនុកម្មវិធី.....										បណ្តាញសកម្មភាព.....									
			ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឆណ្ចាទាន ដែលជ្រើសរើស	ឆណ្ចាទាន រដ្ឋទេយ្យប្រ ប្រទាន	ឆណ្ចាទាន ទូទាត់ក្រុង	ឆណ្ចាទាន ០១១០																									



ល.រ	ឈ្មោះ	ឈ្មោះម្ចាស់	កម្មវិធីទី១...												កម្មវិធីទី២...												កម្មវិធីទី៣...																																																																																																																																																																																																																																																																																																																																																																			
			ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែលជ្រើសរើស	ឥណទាន រដ្ឋទេយ្យបុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ បុរេប្រទាន	ឥណទាន ខ្ចាត់ខ្ចាត់	ឥណទាន ០១ខែបង្វិល រដ្ឋទេយ្យបុរេប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណ

បានឃើញនិងឯកភាព
ថ្ងៃទី...ខែ...ឆ្នាំ...
អាយុកាល

បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី...ខែ...ឆ្នាំ...
អគ្គនាយក/ប្រធាននាយកដ្ឋាន...

ថ្ងៃទី...ខែ...ឆ្នាំ...
អគ្គនាយក/ប្រធាននាយកដ្ឋាន



គំរូតារាងឧបសម្ព័ន្ធទី២

(គំរូតារាងឧបសម្ព័ន្ធគ្រប់គ្រងសាលាចំណាត់ចែង.....ព្រះវិហារ.....ស្តីពីការបង្កើតរដ្ឋបាលឧបសម្ព័ន្ធរដ្ឋបាលសង្កាត់ស្រែចម្ការ ខេត្ត)

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួង ស្ថាប័នស្ថាប័នក្រសួង.....

បង្កើត.....

តារាងឧបសម្ព័ន្ធរដ្ឋបាលឧបសម្ព័ន្ធនៃស្ថាប័ន.....

បែបបទ.....

ល.រ	ឈ្មោះ	ឧបសម្ព័ន្ធ	បរិយាយ	កម្មវិធី.....					កម្មវិធី.....					កម្មវិធី.....							
				ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែលជ្រើសរើស	ឥណទាន រដ្ឋទេយ្យប្រ ប្រទាន	ឥណទាន ទូទាត់ក្រុង	ឥណទាន រដ្ឋទេយ្យប្រប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ ប្រប្រទាន	ឥណទាន ទូទាត់ក្រុង	ឥណទាន រដ្ឋទេយ្យប្រប្រទាន	ភាគរយ	ច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ...	ឥណទាន ដែល ជ្រើសរើស	ឥណទាន រដ្ឋទេយ្យ ប្រប្រទាន	ឥណទាន ទូទាត់ក្រុង	ឥណទាន រដ្ឋទេយ្យប្រប្រទាន	ភាគរយ
				១	២	៣	៤=២-៣	៥=៣/៥	៦=៣/៦	៧=៦/៦	៨=៦-៣	៩=៥-៣	១០=៥/៩	១១=៥/៩	១២=៥-៣	១៣=៥/៩	១៤=៥/៩	១៥=៥/៩	១៦=៥/៩	១៧=៥/៩	១៨=៥/៩
សរុបរួម																					
60			កាតិកា																		
	6001		សម្ភារៈផ្គត់ផ្គង់ថែទាំ																		
		60011																			
																					
61			សេវាកម្ម																		
																					
6104			សេវាកម្មបណ្តុះបណ្តាលបុគ្គលិកក្នុងនិងក្រៅប្រទេស																		
																					
6110			ចំណាយទូទាត់សេវាកម្មបណ្តុះបណ្តាលបុគ្គលិកក្នុងប្រទេស																		
																					
		61103	ប្រតិបត្តិការសាលា និងសិក្សា																		
6112			ចំណាយទូទាត់សេវាកម្មបណ្តុះបណ្តាលបុគ្គលិកក្នុងប្រទេស																		
		61121	សេវាកម្មបណ្តុះបណ្តាលបុគ្គលិកក្នុងប្រទេស																		
		61122	សេវាកម្មបណ្តុះបណ្តាលបុគ្គលិកក្នុងប្រទេស																		
		61123	សេវាកម្មបណ្តុះបណ្តាលបុគ្គលិកក្នុងប្រទេស																		
		61128	ចំណាយទូទាត់សេវាកម្មបណ្តុះបណ្តាលបុគ្គលិកក្នុងប្រទេសផ្សេងៗ																		
6113			ចំណាយទូទាត់សេវាកម្មបណ្តុះបណ្តាលបុគ្គលិកក្នុងប្រទេស																		
		61131	សេវាកម្មបណ្តុះបណ្តាលបុគ្គលិកក្នុងប្រទេស																		
		61132	សេវាកម្មបណ្តុះបណ្តាលបុគ្គលិកក្នុងប្រទេស																		
		61133	សេវាកម្មបណ្តុះបណ្តាលបុគ្គលិកក្នុងប្រទេស																		
		61138	ចំណាយទូទាត់សេវាកម្មបណ្តុះបណ្តាលបុគ្គលិកក្នុងប្រទេសផ្សេងៗ																		



